

Roma menegakkan Penglihatan — Nombor Satu

Tafsiran Pribadi

Jeff Pippenger

2024-06-28

Atëherë, në ato kohë, shumë do të ngrihen kundër mbretit të jugut; edhe grabitqarët e popullit tënd do të lartësohen për të vendosur vegimin; por ata do të rrëzohen. Danieli 11:14.

Kata “doktrin” dalam konteks Kekristenan merujuk kepada kebenaran-kebenaran yang telah ditegakkan dalam Alkitab. Berbagai organisasi yang mengaku Kristen memiliki seperangkat ajaran yang berbeda-beda yang mereka tetapkan sebagai doktrin alkitabiah, namun hanya ada satu Kebenaran. Perbedaan antara “kebenaran mutlak” dan “pluralisme” merupakan pokok bahasan di luar pertimbangan kita pada saat ini.

Maka Pilatus berkata kepada-Nya, “Kalau demikian, Engkau adalah raja?” Yesus menjawab, “Engkau mengatakan bahwa Aku adalah raja. Untuk itulah Aku dilahirkan, dan untuk itulah Aku datang ke dalam dunia ini, supaya Aku memberi kesaksian tentang kebenaran. Setiap orang yang berasal dari kebenaran mendengarkan suara-Ku.” Pilatus berkata kepada-Nya, “Apakah kebenaran itu?” Dan sesudah ia mengatakan hal itu, ia keluar lagi mendapatkan orang-orang Yahudi, lalu berkata kepada mereka, “Aku tidak mendapati kesalahan apa pun pada-Nya.” Yohanes 18:37, 38.

Лааи ке Ублең; у ктиенг jong U, hynrei u dei hi u Khrist.

“Kita harus mengetahui sendiri apa yang menjadi Kekristenan, apa itu kebenaran, apa iman yang telah kita terima, apa peraturan-peraturan Alkitab—peraturan-peraturan yang diberikan kepada kita dari otoritas yang tertinggi. Ada banyak orang yang percaya tanpa suatu alasan yang menjadi dasar iman mereka, tanpa bukti yang memadai mengenai kebenaran perkara itu. Jika suatu gagasan dikemukakan yang selaras dengan pendapat-pendapat mereka yang telah terbentuk sebelumnya, mereka segera siap menerimanya. Mereka tidak bernalar dari sebab kepada akibat, iman mereka tidak mempunyai dasar yang sejati, dan pada waktu percobaan mereka akan mendapati bahwa mereka telah membangun di atas pasir.

“Okwaeɛ a ɔhome gyina ne Kyerewnsem ho nimdeɛ a ɔwɔ mprempren a ennye pe so, na ɔdwene se eyi doɔso ma ne nkwagye no, ɔregyina nnaadaa a eye hu so. Bebreɛ wɔ ho a wonho nsiesie won yiye wɔ Kyerewnsem mu adanse ahorow mu, na ama wɔatumi ahu mfomso, na wɔabu amanne ne asumansɛm nyinaa a wɔde ada no adi se nokware no fɔ. Satan de n’ankasa adwene ahorow aba Onyankopɔn som mu, seneɛ ebeye a obeseɛ Kristo asempa no mu mmereɛwye no. Nnipa dodow kese a wɔka se wogyɛ nokware a ewɔ ho mprempren di no nnim nea ema gyidi a wɔde maa ahotɛfo no penkoro no ye—Kristo mo mu, anuonyam ho anidaso no. Wɔsusu se wɔrebɔ tete hyeɛnsode no ho ban, nanso wɔye hyewhyew na won ani nnye ho. Wonnim nea ekyerɛ se wɔde ɔɔ ne gyidi tumi ankasa no befra won suahu mu na wɔanya bi.

Wonye won a wosua Bible yiye pepepe, na mmom woye aniberefo na won ani nna ho. Se adwene mu nsonsonoe sore wo Kyerewnsem mu nsem bi ho a, eyinom a woansua da no so amma atirimpow bi na wonye den wo nea wogyee di ho no, fi nokware no ho. Esee se yema obiara adwene si hia a ewo so se wobehwehwe osoro nokware no mu dennen, na ama wahu se wohu nea eye nokware ampa. Ebinom ka nimdee bebrece ho asem, na wote nka se won tebea no ye yiye, bere a wonni nsi bio mma adwuma no, wonni odo a ehye mu bio mma Onyankopon ne akra a Kristo wu maa won no, sen senea anka wamfa won ho nhyiaa Onyankopon da. Wonkenkan Bible no [senea ebeye a] wode emu muhonam ne ne srade no beye won ankasa akra dea. Wote nka se eye Onyankopon nne a erekasa akyere won. Nanso, se yepe se yete nkwagye kwan no ase, se yepe se yehu trence Owia no hann nsensan no a, ese se yesua Kyerewnsem no wo atirimpow bi mu, efise Bible no mu bohye ne nkamhye no hwie anuonyam hann a emu da ho gu agyede ho nhyehyee kronkron no so, na saa nokware akese yi nte ase yiye. The 1888 Materials, 403.”

Re tshwanetse go itse gore dithuto tseo ke dife, le gore re ka di tlhagisa, ra di tiisa, ra ba ra sireletsa boammaaruri joo jang.

“Sekarang tampaknya tidak mungkin bagi kita bahawa sesiapa pun harus berdiri seorang diri; tetapi jika Allah pernah berfirman melalui saya, waktunya akan tiba apabila kita akan dibawa menghadap majlis-majlis dan di hadapan ribuan orang demi nama-Nya, dan setiap seorang harus memberikan alasan bagi imannya. Pada waktu itulah akan datang kritikan yang paling keras terhadap setiap pendirian yang telah diambil demi kebenaran. Maka, kita perlu menyelidiki firman Allah, supaya kita mengetahui mengapa kita mempercayai ajaran-ajaran yang kita pertahankan. Kita mesti menyelidiki dengan teliti firman-firman hidup Yehova.” Review and Herald, 18 Disember 1888.

Supaya dapat dibawa ke hadapan “ribuan-ribuan,” jelas bahawa beberapa pembela kebenaran pada akhir zaman akan dipaksa mempertahankan kebenaran melalui suatu media seperti televisyen atau siaran web. Jika tidak demikian, bagaimanakah ribuan-ribuan dapat menyaksikan kesaksian yang diberikan oleh seratus empat puluh empat ribu itu? Doktrin-doktrin yang kita perjuangkan mengenal pasti dasar iman kita.

“Ahali gereja masing-masing akan diuji dan dibuktikan. Mereka akan ditempatkan dalam keadaan-keadaan di mana mereka akan dipaksa untuk memberikan kesaksian bagi kebenaran. Banyak orang akan dipanggil untuk berbicara di hadapan majelis-majelis dan di pengadilan-pengadilan, mungkin secara terpisah dan seorang diri. Pengalaman yang seharusnya menolong mereka dalam keadaan darurat ini telah mereka lalaikan untuk memperolehnya, dan jiwa mereka dibebani oleh penyesalan karena kesempatan-kesempatan yang disia-siakan dan hak-hak istimewa yang diabaikan.” Testimonies, volume 5, 463.

Firman Allah tidak pernah gagal, dan oleh sebab itu, jika kita hendak terhitung dalam kelompok seratus empat puluh empat ribu, kita harus mengetahui apa yang kita percayai berdasarkan apa yang tertulis dalam Firman Allah. Sebelum masa ujian tiba, ketika umat Allah dipaksa untuk menjelaskan doktrin-doktrin yang mereka percayai, Allah mengizinkan kesalahan-kesalahan diperkenalkan agar memaksa umat-Nya menyelidiki Firman-Nya dengan saksama.

“Hakikat bahawa tiada pertikaian atau kegelisahan dalam kalangan umat Tuhan tidak seharusnya dianggap sebagai bukti muktamad bahawa mereka sedang berpegang teguh pada doktrin yang benar. Ada alasan untuk bimbang bahawa mereka mungkin tidak dapat membezakan dengan jelas antara kebenaran dan kesesatan. Apabila tiada persoalan baharu dibangkitkan melalui penyelidikan Kitab Suci, apabila tiada perbezaan pendapat timbul yang akan mendorong orang untuk menyelidiki Alkitab bagi diri mereka sendiri supaya memastikan bahawa mereka memiliki kebenaran, maka akan ada banyak orang sekarang, sebagaimana pada zaman dahulu, yang akan berpegang pada tradisi dan menyembah tanpa mengetahui apa yang mereka sembah.

“Ndzi kombisiwile leswaku vo tala lava tivulaka leswaku va ni vutivi bya ntiyiso wa nkarhi wa sweswi a va swi tivi leswi va swi pfumelaka. A va byi twisisi vumbhoni bya ripfumelo ra vona. A va na ku tlangela loku faneleke ka ntirho wa nkarhi wa sweswi. Loko nkarhi wa ku ringiwa wu ta fika, ku ni vavanuna lava sweswi va chumayelaka van’wana lava, loko va kambisisa swiyimo leswi va swi khomeke, va nga ta kuma leswaku ku ni swilo swo tala leswi va nga riki na xivangelo lexi enerisaka xo swi nyika. Ku fikela loko va ringiwile hi ndlela yoleyo, a va nga swi tivi ku kala ka vona lokukulu ka vutivi. Naswona ku ni vo tala evandlheni lava tekaka onge va twisisa leswi va swi pfumelaka; kambe, ku fikela loko ku pfuka mpfilumpfilu, a va byi tivi ku tsana ka vona. Loko va hambanisiwa ni lava va ripfumelo ro fana naswona va sindzisiwa ku yima hi voxe, va ri voxe ntsena, leswaku va hlamusela ripfumelo ra vona, va ta hlamala ku vona leswaku miehleketo ya vona yi pfilunganyekile ngopfu malunghana ni leswi a va swi amukerile tanihi ntiyiso. I ntiyiso lowu tiyeke leswaku exikarhi ka hina ku ve ni ku suka eka Xikwembu lexi hanyaka ni ku hundzukela eka vanhu, hi veka vutlhari bya munhu exivandleni xa vutlhari bya Xikwembu.

“Құдай Өз халқын оятады; егер өзге амалдар нәтиже бермесе, олардың арасына жат ілімдер кіреді, әрі солар оларды електен өткізіп, сабанды бидайдан айырады. Жаратқан Ие Өз сөзіне сенетіндердің бәрін ұйқыдан оянуға шақырады. Осы уақытқа лайық қымбат нұр келді. Бұл — дәл іргемізде тұрған қауіптерді көрсететін Киелі кітап ақиқаты. Осы нұр бізді Жазбаларды ыждағатпен зерттеуге және ұстанып жүрген ұстанымдарымызды аса мұқият тексеруге жетелеуі тиіс. Құдай ақиқаттың барлық қырлары мен қағидаларының дұғамен және оразамен толық әрі табандылықпен зерттелуін қалайды. Сенушілер ақиқаттың не екенін құрайтын жорамалдар мен айқындалмаған түсініктерге сүйеніп тынышталмауға тиіс. Олардың сенімі Құдай сөзіне берік негізделуі керек, сонда сынақ уақыты келгенде және олар өз сенімдері үшін кеңестердің алдына жауап беруге әкелінгенде, өздеріндегі үміттің себебін ілтипатпен және қорқынышпен айта алатын болады.

“គូរឱ្យភ្ញាក់ គូរឱ្យភ្ញាក់ គូរឱ្យភ្ញាក់។
បុរោសបទទាំងឡាយដោយរឿងនាំមកបង្ហាញដល់ពិភពលោក
គួរតែជាសច្ចក្នុងពិតមានជីវិតសម្រាប់យើង។ វាសំខាន់ណាស់ថា ក្នុងការការពារគោល
លទ្ធផលទាំងឡាយដោយរឿងចាត់ទុកថាជាអត្ថបទមូលដ្ឋាននៃជំនឿ យើងមិនគួរអនុញ្ញាតឱ្យខុសយើងបុរោសណាមួយដែលមិនគួរពេញលេញឡើយ។
អាត្មាម្ចាស់បែបនេះអាចមានបុរោសភាពក្នុងការបំបិទមាត់អ្នកបុរោសម្នាក់
ប៉ុន្តែវាមិនលើកតម្កើងសច្ចក្នុងពិតទេ។ យើងគួរបង្ហាញអាត្មាម្ចាស់ដ៏គួរគូរ

ដល់មិនគ្រឿងអោចបំបិទមាត់អ្នកបុរាណវិទ្យាដែលបំបិទមាត់អ្នកបុរាណវិទ្យា
ប៉ុន្តែអោចទុកទុកការពិនិត្យសិរិបអង្កកតេយ៉ាងជិតស្និទ្ធផ
នឹងយ៉ាងមុតមាំបំផុតផងដែរ។
ចំពោះអ្នកទាំងឡាយដែលមានបណ្តុះបណ្តាលខ្ពង់ខ្ពស់ជាអ្នកជជែកជម្លោះ
មានគ្រោះថ្នាក់យ៉ាងខ្លាំងថា
ពួកគេនឹងមិនចាត់ចែងព្រះបន្ទូលរបស់ព្រះដោយយុត្តិធម៌ឡើយ។
ក្នុងការជួបបុរាណវិទ្យាអ្នកបុរាណវិទ្យាមុនក៏ចុះខិតខំស្វែងរកអស់ពីចិត្តរបស់យើ
ងគ្រូតែងការបង្ហាញបុរាណវិទ្យាទាំងឡាយដោយរបៀបមួយ
ដល់អោចដាស់ឲ្យមានការជឿជាក់ក្នុងចិត្តរបស់គាត់
ជាជាងស្រវែងរកការផ្តល់ទំនុកចិត្តដល់អ្នកជឿប៉ុណ្ណោះ។”

“Apa pun kemajuan intelektual manusia, janganlah ia sekali pun berpikir bahwa tidak ada
kebutuhan akan penyelidikan Kitab Suci yang mendalam dan terus-menerus demi terang yang
lebih besar. Sebagai suatu umat kita dipanggil, masing-masing secara pribadi, untuk menjadi
pelajar nubuatan. Kita harus berjaga-jaga dengan kesungguhan agar dapat membedakan setiap
sinar terang yang akan Allah nyatakan kepada kita. Kita harus menangkap kilasan-kilasan
pertama kebenaran; dan melalui pembelajaran yang disertai doa, terang yang lebih jelas dapat
diperoleh, yang dapat dibentangkan di hadapan orang lain.” Testimonies, volume 5, 708.

“nît hmuhtûmnak lam thûk” an la awm tawh a, a hnuhnûng berah mi sang zakhat leh sawmli
pahni leh pali chu “mi mal tinte’n fiah leh endik an ni ang,” khawvêl thuneitute an hmachhawn
hmaah, chûngte chuan lo kal dhâwn Sunday dân buaina leh tihduhdahna an thlen dawn si a.
Rinawmte chu a hmasa berin Pathianin “a harh ang.” Nula sawmte chu an ngâihhah hun chhûnga
an tlu tawhna mûtthlûk atangin “an harh ang.” July 2023 atanga thuziak chhuahte hmanga
Pathianin a lo hlan tawh thuchah avângin an harh duh lo anih chuan, chumi hmunah Pathianin
“zirtîrna dik lo” te chu “an zînga lût tûrin” a phal ang; chûngte chuan hnahtialna kalpuin buh leh
hlo a then hrang zawhna chu an ti tawh ang. Tûnah hian chû hnahtialna kalpui chhûngah kan awm
mêk a ni.

Go na le dikgetho tše tharo tše di lego gona go bao ba bego ba latela ngangišano mabapi le go
hlaolwa ka nepo ga Roma ya Mehleeng ya Bjale. Kgetho e nngwe ke gore United States ke Roma ya
Mehleeng ya Bjale; e nngwe ke gore maatla a bopapa ke Roma ya Mehleeng ya Bjale; gomme kgetho
ya boraro ke gore maemo a mabedi a fetilego ga se a nepagala, gomme maatla a mangwe a emelwa
ke bahlakodi ba setšhaba sa Daniele bao ba ikgodišago, ba wa, gomme ba tiiša pono temaneng ya
lesomenne ya Daniele kgaolo ya lesometee.

Ndzi vula leswaku ku nga twanani loku nge, xana Rhoma ya Manguva lawa i matimba ya vupapa
kumbe i United States, ku pfumeleriwiwe ku ngenisiwa eka nhlango lowu hi xikongomelo xo
susumetela vanhu va Yena ku dyondza Rito ra Yena ra vuprofeta. Xikwembu xi tise mhaka leyi ya
mphikizano hi ku komba tintswalo ta Xona. Ndzi vula leswaku ku nga twanani loku
ngopfu-ngopfu ku khumba ku lunghiselela vanhu va Yena eka xiphiko lexi taka ku tlula ku
kombisa ntsena leswaku i mani loyi a nga lulama ni loyi a hoxeke malunghana na Rhoma ya
Manguva lawa. Ku nga twanani loku ku pfumeleriwiwe naswona ku kunguhiwiwe hi Xikwembu
leswaku ku kombisa, eka mani na mani loyi a navelaka ku vona, leswaku ku twisisa ka yena hi

yexe ka Rito ra Yena ra vuprofeta a ku helelanga kumbe ku hoxekile. Hikwalaho, mphikizano lowu i vumbhoni bya tintswalo ta Xikwembu.

Tshifhinga a si faneli mbilu kha u talutshedzwa ha uri ndi nnyi maanda a imiwaho nga “vhaphangi vha vhathu vhau,” fhedzi na kha uri ndila ya “mitaladzi nga mitaladzi,” ine matungo ombeli a tshifhinga a amba uri a i tikedza, i khou shumiswa nga ndila yo teaho naa. Milayo ya vhuporofita i elanaho na ndila ya “mitaladzi nga mitaladzi” i katela maitele a vhuporofita a khethekanyo ane a do vha tshipida tsha mushumo wa u sefa goroi na muthavha. Zwipida zwiraru zwa ndila ya “mitaladzi nga mitaladzi” zwine nda khou amba uri zwi khou pfesesea nga ndila i si yone kha heyi tshifhinga ya tshifhinga ndi Kristo sa Ngoho, na Kristo sa Alfa na Omega, na kushumiselo katharu kwa vhuporofita.

Qetellong, bao ba tsoarelang kutloisiso e fosahetseng ea temana ea leshome le metso e mene ea Daniele 11 ba tla fumanoa ba thehile boemo ba bona ba thuto holim’a tlhaloso ea bona ka boinotšing.

Kita pun memiliki firman nubuat yang lebih teguh; dan kamu berbuat baik jika memperhatikannya seperti kepada pelita yang bercahaya di tempat yang gelap, sampai fajar menyingsing dan bintang timur terbit di dalam hatimu: Ketahuilah terlebih dahulu bahwa tidak ada satu pun nubuat Kitab Suci yang berasal dari penafsiran pribadi. Sebab nubuat tidak pernah datang pada zaman dahulu oleh kehendak manusia, melainkan orang-orang kudus Allah berbicara sebagaimana mereka digerakkan oleh Roh Kudus. 2 Petrus 1:19–21.

Dalam perdebatan mengenai ayat empat belas, satu contoh tentang apa yang saya fahami sebagai “tafsiran pribadi” terdapat dalam The Great Controversy.

“Sabata telah menjadi titik pertikaian yang khusus di seluruh dunia Kristian, dan pihak berkuasa agama serta duniawi telah bergabung untuk menguatkuasakan pemeliharaan hari Ahad; penolakan yang berterusan oleh satu golongan minoriti yang kecil untuk tunduk kepada tuntutan umum akan menjadikan mereka sasaran kutukan sejagat. Akan ditegaskan bahawa mereka yang sedikit bilangannya itu, yang berdiri menentang suatu institusi gereja dan suatu undang-undang negara, tidak patut dibiarkan; bahawa adalah lebih baik bagi mereka untuk menderita daripada seluruh bangsa dicampakkan ke dalam kekacauan dan tanpa undang-undang. Hujah yang sama, berabad-abad yang lalu, telah dikemukakan terhadap Kristus oleh ‘pemimpin-pemimpin bangsa itu.’ ‘Adalah lebih berfaedah bagi kita,’ kata Kayafas yang licik itu, ‘bahawa seorang mati untuk bangsa ini, dan jangan seluruh bangsa binasa.’ Yohanes 11:50. Hujah ini akan kelihatan meyakinkan; dan akhirnya suatu dekri akan dikeluarkan terhadap mereka yang menguduskan Sabat menurut hukum yang keempat, dengan mengecam mereka sebagai layak menerima hukuman yang paling berat dan memberikan kebebasan kepada orang ramai, sesudah suatu jangka waktu tertentu, untuk membunuh mereka. Romanisme di Dunia Lama dan Protestantisme murtad di Dunia Baru akan menempuh haluan yang serupa terhadap mereka yang menghormati semua ajaran ilahi.” The Great Controversy, 615.

“ਕਰਸਿਟੈਡਮ” ਸੰਸਾਰ-ਪੱਧਰੀ ਮਸੀਹੀਆਂ ਦੀ ਭਾਈਚਾਰਕ ਮੰਡਲੀ ਜਾਂ ਮਸੀਹੀ-ਬਹੁਗਣਿਤੀ ਦੇਸ਼ਾਂ ਅਤੇ ਸਭਿਆਚਾਰਾਂ ਦੇ ਸਮੂਹਕ ਸਰੀਰ ਨੂੰ ਦਰਸਾਉਂਦਾ ਹੈ। ਇਹ ਸ਼ਬਦ ਅਕਸਰ ਸੰਸਾਰ ਦੇ ਉਹਨਾਂ ਭਾਗਾਂ ਨੂੰ ਦਰਸਾਉਣ ਲਈ ਵਰਤਿਆ ਜਾਂਦਾ ਹੈ

ਜੱਥੇ ਮਸੀਹੀ ਧਰਮ ਪ੍ਰਮੁੱਖ ਧਰਮ ਹੈ ਅਤੇ ਜਿਸ ਨੇ ਸਭਿਆਚਾਰ, ਕਾਨੂੰਨਾਂ ਅਤੇ ਸਮਾਜਿਕ ਮਾਪਦੰਡਾਂ ਉੱਤੇ ਗਹਰੀ ਪ੍ਰਭਾਵ ਪਾਇਆ ਹੈ। ਕ੍ਰਿਸਟਿਅਨ ਆਪਣੇ ਅਨੁਯਾਈਆਂ, ਸਭਿਆਚਾਰਕ ਪ੍ਰਭਾਵ ਅਤੇ ਇਤਿਹਾਸਕ ਮਹੱਤਤਾ ਦੇ ਪੱਖ ਤੋਂ ਮਸੀਹੀ ਧਰਮ ਦੇ ਵਿਸ਼ਵਵਿਆਪੀ ਵਿਸਤਾਰ ਨੂੰ ਆਪਣੇ ਅੰਦਰ ਸਮੇਟਦਾ ਹੈ। Ellen White CD-ROM ਵੱਲੋਂ ਮੌਜੂਦ ਦੁਹਰਾਵੇ ਨੂੰ ਹਟਾਏ ਬਿਨਾਂ, “ਕ੍ਰਿਸਟਿਅਨ” ਸ਼ਬਦ ਇੱਕ ਸੌ ਛਹਿੱਤਰ ਵਾਰ ਆਉਂਦਾ ਹੈ। ਭੂਗੋਲਕ ਰੂਪ ਵੱਲੋਂ ਸਿਸਟਰ ਵ੍ਹਾਈਟ ਦਰਸਾਉਂਦੀ ਹੈ ਕਿ ਆਮ ਤੌਰ ਤੇ ਕ੍ਰਿਸਟਿਅਨ ਯੂਰਪ ਅਤੇ ਅਮਰੀਕਾਵਾਂ ਦੀ ਨੁਮਾਇੰਦਗੀ ਕਰਦਾ ਹੈ। ਸਿਸਟਰ ਵ੍ਹਾਈਟ ਦੇ ਸੰਦਰਭ ਵੱਲੋਂ, ਯੂਰਪ ਨੂੰ ਪੁਰਾਣੀ ਦੁਨੀਆ ਅਤੇ ਅਮਰੀਕਾਵਾਂ ਨੂੰ ਨਵੀਂ ਦੁਨੀਆ ਵਜੋਂ ਪਛਾਣਿਆ ਗਿਆ ਹੈ।

“Namun binatang yang bertanduk seperti anak domba itu terlihat ‘muncul dari bumi.’ Alih-alih menumbangkan kuasa-kuasa lain untuk menegakkan dirinya, bangsa yang dilambangkan demikian harus bangkit di wilayah yang sebelumnya tidak diduduki dan bertumbuh secara bertahap serta damai. Jadi, bangsa itu tidak mungkin muncul di tengah kebangsaan-kebangsaan Dunia Lama yang padat dan saling bergumul—lautan bergelora dari ‘bangsa-bangsa, dan orang banyak, dan kaum, dan bahasa.’ Bangsa itu harus dicari di Benua Barat.

“Bangsa manakah di Dunia Baharu yang pada tahun 1798 sedang bangkit menjadi kuasa, menunjukkan janji kekuatan dan kebesaran, serta menarik perhatian dunia? Penerapan simbol itu tidak menimbulkan sebarang persoalan. Satu bangsa, dan hanya satu, memenuhi ciri-ciri nubuat ini; ia dengan tidak dapat disangkal menunjuk kepada Amerika Syarikat.” The Great Controversy, 441.

Kalimat terakhir dalam perenggan yang sedang kita pertimbangkan telah digunakan untuk mencadangkan bahawa “Romanisme di Dunia Lama dan Protestantisme murtad di Dunia Baru” sedang mengenal pasti “Romanisme di Dunia Lama” sebagai kepausan pada Zaman Kegelapan, dan Amerika Syarikat (Protestantisme murtad) sebagai Rom Moden, yang diwakili oleh frasa “Protestantisme murtad di Dunia Baru.” “Lama” ditakrifkan sebagai sejarah lampau, dan “Baru” ditakrifkan sebagai sejarah moden atau semasa. Penerapan itu memutarbelitkan pemahaman yang telah ditegaskan oleh Sister White tentang kedua-dua Dunia Kristian serta Dunia Lama dan Dunia Baru.

Ba ba dirisa polelo eo go ya ka hisetori ya bogologolo le ya isagwe, ba supa “tlhaloso ya sephiri” ka go ganetsana ka tlhamalalo le bokao jo Kgaisadi White a neng a bo ikaelela. Kgang e e tlhomamisiwang ke gore “Lefatshe la Kgale” le emela hisetori ya bogologolo, mme “le Lefsa” le emela hisetori ya segompiano kgotsa ya jaanong (Lefsa).

Petikan itu menyatakan, “akan mengejar.” Romanisme dan Protestantisme murtad “akan menempuh haluan yang serupa terhadap mereka yang menghormati semua perintah ilahi.” Dunia Lama dalam petikan itu ialah Eropah dan Dunia Baru ialah benua Amerika. Sister White mengajarkan bahawa seluruh dunia akan dihadapkan dengan ujian undang-undang Ahad, dan bahawa Romanisme akan memimpin dalam penganiayaan di Eropah dan Protestantisme murtad akan memimpin dalam penganiayaan di benua Amerika. Benua Amerika dan Eropah adalah apa yang ditakrifkan sebagai “Kekristianan.” Baik Romanisme mahupun Protestantisme murtad “akan menempuh haluan yang serupa terhadap mereka yang menghormati semua perintah ilahi.”

“Vai perseguir” identifica uma ação futura de ambos os poderes, e é gramaticalmente impossível sugerir que o romanismo do Velho Mundo seja o poder papal da Idade das Trevas. A perseguição

levada a cabo por ambos os poderes está no tempo futuro. A definição da expressão é “vai perseguir”, e significa seguir ou ir no encalço de algo com a intenção de o alcançar ou obter. Implica uma ação futura em que um indivíduo ou grupo está empenhado em buscar ativamente uma meta ou objetivo.

Frasa ini dapat diterapkan dalam pelbagai konteks: “Dia akan menceburi kerjaya dalam bidang perubatan,” yang bererti bahawa dia merancang untuk berusaha ke arah menjadi seorang profesional perubatan. “Dia akan mengikuti ijazah dalam bidang kejuruteraan,” yang menunjukkan bahawa dia berhasrat untuk mempelajari kejuruteraan di sebuah institusi pengajian tinggi. “Pasukan itu akan meneruskan projek tersebut sehingga selesai,” yang mencadangkan bahawa pasukan itu akan terus mengusahakan projek itu sehingga ia disempurnakan. “Mereka akan mengambil tindakan undang-undang terhadap syarikat itu,” yang bererti bahawa mereka berhasrat untuk mengambil langkah-langkah perundangan bagi menangani suatu rungutan atau menuntut keadilan. Secara keseluruhannya, “akan meneruskan” membayangkan keazaman, komitmen, dan niat yang jelas untuk mencapai suatu matlamat atau hasil tertentu pada masa hadapan.

Taithutselh le minik a hman a ni a, khawvel hlui lama Romanism chu hun kal ta tawh a ni tih zirtîr nân; chu hnuah chuan, hrilhlâwkna hi vawi thum hmangin a dik lo anga hman a nihna chhawm zui tûrin plank angin a hman leh a ni. Chumiin Rome hi vawi thum hmanga hman a ni a ti a; Rome ringlote chu a hmasa ber, chu zawhah papal Rome, tin, Rome pathum zînga a pathumna atan United States a ni a ti. He dik lo taka hman dan hi September 11, 2001 hnu lawkah pawh a hman tawh a; chutah chuan mi inzawmkhâwm pakhatin Joel lehkhahu avângin hrilhlthlakna atangin an inthliar ta a ni.

Kaadongani kabpebetaian nunto i camp meeting di Canada, id sa triple application sa tulo a woes inikorpora ko idtú sa libro ni Joel agud itudlo a i Islam, ka ikatolo a woe, io i nasud a minggulasad kontra sa tanà id bersikulo saik kang kapitulo uno. Kanto a nasud iyo i papal a Roma, ugaling may inpasolod a private interpretation a nagaangkon a kanto a nasud iyo i Islam. I triple application sa tulo a woes nakapahamutang kon Islam bilang gahum kang Setyembre 11, 2001, kag i bag-o a private interpretation nagpamilit a i papal a gahum sa Joel kapitulo uno iyo gid man i Islam. I private interpretation a nagsikway sa husto a pagkilala sa papal a gahum sa libro ni Joel pinabakod paagi sa sayop a aplikasyon sa tulo a woes. Nyan may ginapasulod naman a private interpretation a nagsikway sa papal a gahum pabor sa Estados Unidos.

Nnyεema a εaba dedaw no, εno ara na εbeba; na nea wεaye no, εno ara na wεbeye bio; na ade foforo biara nni owia no ase. So ade bi wε ho a wobetumi aka ho se, Hwε, eyi ye foforo? Na akyε dedaw, bere a atwam no mu, ansa na yen reba. Osenkafo 1:9, 10.

ឥតមុលោះទាំងឡាយនៃថ្ងៃដង្ហែងក្បែរយើងមានការកើតឡើងវិញនៃឥតមុលោះចាស់ៗ ហើយដានីយ៍លែ ជំពូក ១១ មានឥតមុលោះរបស់ Uriah Smith ដែលបានដាក់ការបកស្រាយឯកជនរបស់ខ្លួនលើនិមិត្តសញ្ញានៃតួចខាងជើង។ ដោយធុរ្តិ៍ដូចនេះ គាត់បានបង្កើតការយល់ដឹងមួយអំពីដានីយ៍លែ ជំពូក ១១ ដែលបានបង្កើតតួស្រីចេតិ្តដ៏តប៉ុណ្ណោះ។ នៅថ្ងៃដង្ហែងក្បែរយើងនេះ ឥតមុលោះដែលគួរមានធុរ្តិ៍ឡើងវិញ គឺជាពិសេសការកំណត់អត្តសញ្ញាណផលផុលនៃកែវ

អនុវត្តការបកស្រាយឯកជននៃលើសចក្ខុគឺពិតដែលមានបង្កកិច្ចហើយ។
 នេះហើយជាអ្វីដែល Smith បានផ្ទៀងផ្ទាត់ក្នុងសៀវភៅរបស់គាត់ Daniel and the
 Revelation។ នេះហើយជាអ្វីដែលគួរឱ្យមានការផ្ទៀងផ្ទាត់ក្នុងឥតមូលដ្ឋានក្នុងសៀវភៅយ៉ូអែល
 ហើយវាក៏ជាមរតកដូចគ្នានឹងកំពុងគួរឱ្យមានបុរិស័ទពេលដែលកថាខណ្ឌមួយពី The
 Great Controversy គេចែកសេចក្តីនិយមន័យទាំងក្នុងពិភពលោក និងក្នុងសំណើរបស់ Ellen
 White អំពីអ្វីដែល “Christendom” តំណាងឱ្យ
 ពុំរមែងការបដិសេធបាបមូលដ្ឋាននៃយុទ្ធសាស្ត្រដែលបញ្ជាក់ថា យុទ្ធសាស្ត្រ “will pursue”
 កំណត់អត្តសញ្ញាណព្រឹត្តិការណ៍មួយនៃពេលវេលាអនាគត។ ចាប់ពីចំណុចយ៉ាងនេះមក
 គំនិតខុសឆ្គងដែលថា “Old World” គឺជាបុរេវត្តមានសក្តានុពលនៃអំណាចសម្រាប់ចាប់ពីឆ្នាំ
 538 ដល់ 1798
 បន្ទាប់មកគួរឱ្យមានបុរិស័ទបីដងក៏ប្រឆាំងនឹងការយល់ដឹងដែលមានបង្កកិច្ចហើយ
 អំពីនិយមន័យនៃការអនុវត្តបីជាន់នៃយុទ្ធសាស្ត្រ។

“वाङ् देवान् भवषियवाणीको इतिहासमा अतीतमा पूरा हुने भनी नरिदष्टि गर्नुभएको छ, ती सबै पूरा भइसकेका छन्, र जो-जो अझै आफ्नो कर्मअनुसार आउन बाँकी छन्, तनीहरू पनि पूरा हुनेछन्। परमेश्वरका अगमवक्ता दानऐल आफ्नो स्थानमा उभएका छन्। यूहन्ना आफ्नो स्थानमा उभएका छन्। प्रकाशको पुस्तकमा यहूदाको कुलको सहिले भवषियवाणीका वदियार्थीहरूका लागि दानऐलको पुस्तक खोलेका छन्, र यसरी दानऐल आफ्नो स्थानमा उभएका छन्। उनले आफ्नो गवाही दनिन्छन्—तयो, जुन प्रभुले उनलाई दर्शनमा ती महान् र गम्भीर घटनाहरूका वषियमा प्रकट गर्नुभयो, जसको पूरा हुने अवस्थाको एकदमै देहलीजमा उभैदा हामीले अवश्य जान्नुपर्छ।”

“Dalam sejarah dan nubuat, Firman Allah menggambarkan pertentangan yang telah berlangsung lama antara kebenaran dan kesesatan. Pertentangan itu masih terus berlangsung. Hal-hal yang telah terjadi akan terulang kembali. Pertikaian-pertikaian lama akan dihidupkan kembali, dan teori-teori baru akan terus-menerus bermunculan. Tetapi umat Allah, yang dalam kepercayaan mereka dan penggenapan nubuat telah mengambil bagian dalam pemberitaan pekabaran malaikat pertama, kedua, dan ketiga, mengetahui di mana mereka berdiri. Mereka memiliki suatu pengalaman yang lebih berharga daripada emas murni. Mereka harus berdiri teguh seperti batu karang, sambil berpegang pada permulaan keyakinan mereka dengan teguh sampai kepada akhirnya.” Selected Messages, buku 2, 109.

쉽게 입증될 수 있듯이, 화잇 자매는 바울이 말한 “너희 확신의 시작”을 재림신앙의 기초 진리들로 동일시한다. 밀러파는 “네 백성 중 강포한 자들”을 교황권 세력으로 가르쳤으며, 1989년 이후로 십사만 사천의 운동은 그 상징에 대한 동일한 이해를 밀러파와 같이 거듭 확인해 왔다. 이제 “네 백성 중 강포한 자들”이 누구인가에 관한 하나의 “새 이론”이 나타났으며, 그것은 이미 확립된 예언적 상징을 잘못 동일시하여 모래 위에 세운 예언적 모형을 구축한다는 점에서 옛 논쟁을 다시 불러일으켰다. 그것이 스미스의 사적 해석이든, 요엘 1장의 나라에 대한 그릇된 적용이든, 혹은 미국을 현대 로마로 동일시하는 것이든, 이 세 가지 오류는 모두 마지막 날들의 교황 로마에 대한 올바른 이해를 공격하며, 그렇게 함으로 하나님의 백성이 멸망하는지 혹은 사는지를 식별하게 하는 예언적 이상을 확립하는 그 상징을 공격한다.

Ka metlheng e e tlang, Bokatoliki jwa Roma kwa Yuropa le Boprotestanta jo bo suleng tumelong kwa Amerika “di tla baakanyetsa” pogiso ya ba ba bolokang Sabata, jaaka go dirilwe mo hisitoring

yotlhe e e boitshepo.

“Nzambé akosekwiya bato na Ye; soki mayele mosusu elongi te, mateya ya lokuta ekokota na kati na bango, oyo ekopetola bango, ekokabola matiti ya mpamba na blé. Nkolo azali kobenga bato nyonso oyo bandimaka liloba na Ye bálamuka na pongi. Pole ya motuya eyei, oyo ebongi mpo na ntango oyo. Ezali solo ya Biblia, oyo ezali kolakisa makama oyo ezali mpenza pene na biso. Pole oyo esengeli komema biso na boyekoli ya makasi ya Makomi mpe na botali ya mpenza makasi ya bindimeli oyo tozali kosimba. Nzambé alingi ete mimpanzi nyonso mpe bindimeli nyonso ya solo etalisama malamumu mpe na molende nyonso, elongo na losambo mpe kokila bilei. Bandimi basengeli te kopema na makanisi ya kokanisa kaka mpe na makanisi oyo elimbolami malamumu te na oyo etali nini ezali kosala solo.” Gospel Workers, 299.

[illegible]